



សុន្ទរកថា

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ

**ក្នុងពិធីផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តអនុក្រឹត្យ
ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការ
ប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានីខេត្ត**

សាលប្រជុំក្រសួងមហាផ្ទៃ, ថ្ងៃអង្គារ ៦ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣

ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩

- ឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា
- ឯកឧត្តម លោកជំទាវទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
- ឯកឧត្តម លោកជំទាវតំណាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
- ឯកឧត្តមលោកជំទាវប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្ត
- លោក លោកស្រីប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ខណ្ឌ
- លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន
- អស់លោក លោកស្រីជាសមាជិក សមាជិកានៃអង្គពិធីជាតិមេត្រី !

ជាបឋម ក្នុងនាម **សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប** ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុង “ពិធីផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត” ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នាថ្ងៃនេះ។

នៅក្នុងពិធីបើក អង្គពិធីទាំងមូលបានស្តាប់នូវសុន្ទរកថាបើកដំបូងមានអត្ថន័យរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដែលបានគូសបញ្ជាក់ជូនអង្គពិធីទាំងមូលអំពីឆន្ទៈនយោបាយ និងចក្ខុវិស័យរយៈពេលវែងរបស់រាជ

រដ្ឋាភិបាលចំពោះកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអំពីដំណើរការវិវឌ្ឍនៃកំណែទម្រង់នេះដែលបង្កើតបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការចូលរួមចំណែកថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ លើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន ជំរុញកំណើនសេដ្ឋកិច្ច និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។ **សម្តេចក្រឡាហោម** ក៏បានគូសបញ្ជាក់អំពីទស្សនវិស័យសម្រាប់កម្មវិធីជាតិរយៈពេលវែងថ្មីមួយទៀត ដែលត្រូវរៀបចំតាក់តែង និងដាក់ឱ្យអនុវត្ត បន្ទាប់ពីកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ត្រូវបានអនុវត្តបញ្ចប់នាចុងឆ្នាំ២០២០ខាងមុខនេះ។ អង្គពិធីទាំងមូលក៏បានស្តាប់នូវអនុសាសន៍ណែនាំជាគន្លឹះរបស់**សម្តេចក្រឡាហោម** អំពីកិច្ចការជាអាទិភាពនានាដែលត្រូវប្រមូលផ្តុំសហការគ្នាអនុវត្ត ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចចាប់ផ្តើមដំណើរការការងាររបស់ខ្លួនស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មីៗដូចបានកំណត់ក្នុងអនុក្រឹត្យទាំង៤ដែលបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តក្នុងពិធីដ៏ឱឡារិកនាថ្ងៃនេះ។

តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងតំណាងក្រសួងសុខាភិបាលក៏បានធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យទាំង៤ ព្រមទាំងសកម្មភាពជាអាទិភាព និងក្របខ័ណ្ឌពេលវេលាជាក់លាក់ដែលក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវទទួលខុសត្រូវអនុវត្តតាមស្មារតីនៃអនុក្រឹត្យទាំងនេះចាប់ពីពេលនេះតទៅ។ ទន្ទឹមគ្នានេះ អង្គពិធីក៏បានរៀបចំនូវវេទិកាសំណួរ-ចម្លើយ ដើម្បីស្រាយបំភ្លឺឱ្យកាន់តែមានការយល់ច្បាស់អំពីខ្លឹមសារនៃអនុក្រឹត្យទាំងនេះផងដែរ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាម**សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប.** ខ្ញុំសូមគូសបញ្ជាក់បន្ថែមជូនអង្គពិធីទាំងមូលថា រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំលើស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម អាស្រ័យដោយហេតុថា រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាស្ថាប័នដែលនៅកៀកជិតប្រជាពលរដ្ឋ ជាស្ថាប័នដែលមានការប្រាស្រ័យទាក់ទងប្រកបដោយភាពរស់រវើកជាមួយប្រជាពលរដ្ឋ មានការយល់ដឹងច្បាស់អំពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងដែលមានលក្ខណៈដោយឡែកៗពីគ្នារបស់សហគមន៍ និងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

ក្នុងន័យនេះ ការបង្កើតក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងតាមរយៈការបោះឆ្នោត

ដោយសកល និងដោយអសកលនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ មិនគ្រាន់តែដើម្បីធ្វើជាវេទិកាសម្រាប់ការពិភាក្សាតែប៉ុណ្ណោះនោះឡើយ ប៉ុន្តែគឺជាការបង្កើតនូវយន្តការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាននានាដែលមានភាពជាតំណាង និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋយ៉ាងច្បាស់លាស់សំដៅធានាដល់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីសម្រេចបាននូវលទ្ធផលជាក់លាក់ នោះគឺការលើកស្ទួយគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។ ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិដែលតំណាងឱ្យសម្លេង និងផលប្រយោជន៍របស់ប្រជាពលរដ្ឋត្រូវតែមានការឆ្លើយតប និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងការអនុវត្តតាមសិទ្ធិអំណាច តួនាទី មុខងារ និងការទទួលខុសត្រូវរបស់ខ្លួន ស្របតាមក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ ដើម្បីធានាឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិអាចបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ ចាំបាច់ត្រូវរៀបចំឱ្យស្ថាប័ននៃរដ្ឋបាលថ្នាក់ក្រោមជាតិមានរចនាសម្ព័ន្ធ ប្រព័ន្ធ នីតិវិធីអនុវត្តការងារ មុខងារ និងធនធាន រួមមាន ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុសមស្រប ព្រមទាំងមានសិទ្ធិអំណាច និងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីបង្កលក្ខណៈឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិអាចដឹកនាំ សម្របសម្រួល និងគ្រប់គ្រងការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាពដ៏ពិតប្រាកដមួយ។ នេះគឺជាកិច្ចការជាអាទិភាពដ៏សំខាន់មួយដែល គ.ជ.អ.ប. បានខិតខំដឹកនាំសម្របសម្រួលគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីធានាសម្រេចឱ្យបានក្នុងក្របខណ្ឌនៃគោលនយោបាយវិមជ្ឈការ តាមរយៈការអនុវត្តកម្មវិធីសម្រាប់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ (២០១០-២០២០)។

សមិទ្ធផលជាគន្លឹះនានាដែលយើងបានសហការគ្នាសម្រេចបាននាពេលកន្លងមក និងជាពិសេស ការរៀបចំ និងដាក់ឱ្យអនុវត្តនូវអនុក្រឹត្យទាំង៤នាពេលនេះដែលជាការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានរចនាសម្ព័ន្ធកាន់តែសមស្រប មានមុខងារ និងធនធានកាន់តែច្រើនឡើងសម្រាប់ការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ក្នុងន័យនេះ ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ខ្ញុំស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពង្រឹងភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ធនធាននានា រួមមាន

ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមគោលការណ៍ បែបបទ នីតិវិធីដែលបានកំណត់ និងប្រកបដោយនវានុវត្តន៍តាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ។ ទន្ទឹមគ្នានេះ ក៏ត្រូវបន្តពង្រឹងការកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ប្រកបដោយនិរន្តរភាព និងដោយមានភាពម្ចាស់ការនៅតាមមូលដ្ឋាននីមួយៗ។

ខ្ញុំក៏សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលតំណាងស្ថាប័ននីតិបញ្ញត្តិ ក្រសួង ស្ថាប័ន គណបក្សនយោបាយ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់បន្តគាំទ្រ និងចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីជំរុញកិច្ចដំណើរការកំណែទម្រង់វិស័យការងារសាធារណៈសំខាន់នេះឱ្យសម្រេចបាននូវគោលបំណងរួមរបស់យើង គឺការកសាងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានសមត្ថភាពពេញលេញក្នុងការលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅលើកស្ទួយគុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម។

មុននឹងបញ្ចប់ ក្នុងនាម គ.ជ.អ.ប. ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់ លោក លោកស្រីដែលតែងតែបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចដំណើរការកំណែទម្រង់វិស័យការងារសាធារណៈសំខាន់នេះឱ្យសម្រេចបាននូវគោលបំណងចុងក្រោយរបស់យើង។

ជាទីបញ្ចប់ ក្នុងឱកាសចូលឆ្នាំសកលខាងមុខនេះ ខ្ញុំសូមប្រសិទ្ធិពរជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យការធ្វើដំណើរវិលត្រឡប់ទៅគេហដ្ឋានរបស់ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រីទាំងអស់ប្រកបដោយសុវត្ថិភាព។ ខ្ញុំសូមប្រកាសបិទ “ពិធីប្រកាសផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត” ចាប់ពីពេលនេះតទៅ។

សូមអរគុណ។